

だい15か すんぽう・そくてい

第15課 寸法・測定

វិមាត្រ/ការវាស់

■ 目標 ■

目盛の数値を読み上げることができる。

អាចអានតួលេខលើគំនូសគ្រឹត។

測定方法を尋ねることができる。

អាចសួររបៀបវាស់។

測定結果に問題があったことを報告することができる。

អាចរាយការណ៍ពីបញ្ហាដែលមានចំពោះលទ្ធផលវាស់។

■^{かいわ}会話I■

リンさんは成形品の寸法を測っています。

鈴木 のぎすで この ながさを はかって。
ノギスで この 長さを 測って。

リン はかりました。じゅうなな てん ぜろ ごみりです。
測りました。17.05ミリです。

これは ごうかくですか。
これは 合格ですか。

鈴木 うん。
うん。

ずめのん すんぼうは じゅうなな てん さん みり。
図面の 寸法は 17.3ミリ。

ぶらすまいなす れいてん に ごみりまで だいじょうぶだよ。
プラスマイナス 0.25ミリまで 大丈夫だよ。

リン もう ひとつ はかりましたが、これは じゅうろく てん きゅう ごみりです。
もう 一つ 測りましたが、これは 16.95ミリです。

ふごうかくですね。
不合格ですね。

鈴木 うん。
うん。



寸法・測定

វិមាត្រ/ការវាស់

■ 会話 I ■

អ្នកនាង លីន កំពុងវាស់វិមាត្រផលិតផលចាក់ពុម្ព។

Suzuki សូមវាស់ប្រវែងនេះដោយប្រើម៉ែត្រតាប។

Lin ខ្ញុំវាស់ហើយ។ គឺ 17.05 មីលីម៉ែត្រ។

តើជាប់ទេ?

Suzuki បាទ។

វិមាត្រក្នុងប្លង់គឺ 17.3 មីលីម៉ែត្រ។

លើសឬខ្វះត្រឹម 0.25 មីលីម៉ែត្រ គឺមិនអីទេ។

Lin ខ្ញុំវាស់មួយទៀត តែវាបាន 16.95 មីលីម៉ែត្រ។


មិនជាប់ទេត្រូវទេ?

Suzuki បាទ។

■^{かいわ}会話2■

リンさんは初めてマイクロメータを使います。

- 鈴木 これは まいくろめーた。
これは マイクロメータ。
- せいけいひんの がいけいをはかって みよう。
成形品の 外径を 測って みよう。
- リン つかいかたが わかりません。
使い方が わかりません。
- どうやって はかりますか。
どうやって 測りますか。
- 鈴木 せいけいひんを まっすぐ はさんで、これを まわす。
成形品を まっすぐ 挟んで、これを 回す。
- リン わかりました。これで いいですか。
わかりました。これで いいですか。
- 鈴木 かたおいて いるよ。まっすぐ はさんで。
傾いて いるよ。まっすぐ 挟んで。
- リン はい。
はい。



寸法・測定

វិមាត្រ/ការវាស់

■^{かいわ}会話2■

អ្នកនាង លីន ទើបតែប្រើមីក្រូម៉ែត្រជាលើកដំបូង។

Suzuki នេះគឺ មីក្រូម៉ែត្រ។

តស់សាកវាស់អង្កត់ផ្ចិតខាងក្រៅរបស់ផលិតផលចាក់ពុម្ពទៅមើល។

Lin ខ្ញុំមិនដឹងរបៀបប្រើទេ។

តើវាស់ដោយរបៀបណា?

Suzuki គាបផលិតផលចាក់ពុម្ពឲ្យត្រង់ ហើយបង្វិលអាមួយនេះ។

Lin ខ្ញុំយល់ហើយ។ ប៉ុន្តែនេះបានទេ?

Suzuki ផ្ទៀងហើយ។ គាបឲ្យត្រង់។

Lin ចាស។

■^{かわ}会話3■

リンさんはフィルムの厚さをダイヤルゲージで測定しています。

リン すずきさん、すみません。
鈴木さん、すみません。

鈴木 どうした？
どうした？


リン ダイヤルゲージで あつさを はかりました。
ダイヤルゲージで 厚さを 測りました。

鈴木 しじよの あつさより うすいです。
指示書の 厚さより 薄いです。

鈴木 そうか。
そうか。

リン きかいの おんどを かくにんしよう。
機械の 温度を 確認しよう。

鈴木 わかりました。
わかりました。



寸法・測定

វិមាត្រ/ការវាស់

■^{かいわ}会話3■

អ្នកនាង លីន កំពុងវាស់កម្រាស់ហ្វ្លិលដោយប្រើនាឡិកាអាំងឌីកាទ័រ។

Lin លោក ស៊ិហ្ស៊ីគី អត់ទោស។

Suzuki មានការអ្វី?

Lin ខ្ញុំបានវាស់កម្រាស់ដោយប្រើនាឡិកាអាំងឌីកាទ័រហើយ។

វាស្តើងជាងកម្រាស់ក្នុងឯកសារណែនាំ។

Suzuki ពិតមែនឬ?

តសំពិនិត្យបញ្ជាក់សីតុណ្ហភាពម៉ាស៊ីន។

Lin ខ្ញុំយល់ហើយ។

■ ことば ■

	ことば	読み
1	ノギス	のぎす
2	長さ	ながさ
3	測る	はかる
4	ミリ (mm)	みり (mm)
5	合格	ごうかく
6	図面	ずめん
7	寸法	すんぽう
8	プラスマイナス	ぷらすまいなす
9	不合格	ふごうかく
10	マイクロメータ	まいくろめーた
11	成形品	せいけいひん
12	外径	がいけい
13	まっすぐ	まっすぐ
14	挟む	はさむ
15	回す	まわす
16	傾いている	かたむいている
17	ダイヤルゲージ	だいやるげーじ
18	厚さ	あつさ
19	指示書	しじしよ
20	機械	きかい
21	温度	おんど
22	横	よこ
23	フィルム	ふいるむ
24	ボトル	ぼとる
25	グラム (g)	ぐらむ (g)
26	バリが多い	ばりがおおい
27	作業	さぎょう
28		
29		
30		

寸法・測定

វិមាត្រ/ការវាស់

■ ことば ■

	意味 ^{いみ}
1	ម៉ែត្រគាប
2	ប្រវែង
3	វាស់
4	មីលីម៉ែត្រ(mm)
5	ជាប់
6	ប្លង់
7	វិមាត្រ
8	លើសឬខ្វះ
9	មិនជាប់
10	មីក្រូម៉ែត្រ
11	ផលិតផលចាក់ពុម្ព
12	អង្កត់ទ្វីតខាងក្រៅ
13	ក្រង់
14	គាប
15	បង្វិល
16	ផ្ទៀង
17	នាឡិកាអាំងឌីកាទ័រ
18	កម្រាស់
19	ឯកសារណែនាំ
20	ម៉ាស៊ីន
21	សិក្សាភាព
22	ទទឹង
23	ប្វិល
24	ដប
25	ក្រាម(g)
26	ដោយលៀនចេញច្រើន
27	ការងារ
28	
29	
30	

■ 応用練習 ■

④⑤にあなたが使う文を書きましょう。
指導員にチェックしてもらいましょう。

★ 小数点 (しょうすうてん)

はかりました。じゅうななてんぜろごみりです。
測りました。17.05ミリです。

せいけいひんの よこの ながさは じゅうよんてんはちぜろみりです。

① 成形品の 横の 長さは 14.80ミリです。

ふいるむの あつさは れいてんぜろいちごみりです。

② フィルムの 厚さは 0.015ミリです。

この ぼとの おもさは じゅうはってんなぐらむです。

③ この ボトルの 重さは 18.7グラムです。

④

⑤

★ Aは Bより ~

しじしょの あつさより うすいです。
指示書の 厚さより 薄いです。

ここの ながさは しじしょの ながさより みじかいです。

① ここの 長さは 指示書の 長さより 短いです。

きょうの せいけいひんは きのうの せいけいひんより ばりが おおいです。

② 今日の 成形品は 昨日の 成形品より バリが 多いです。

きょうは いつもより さぎょうが おそいです。

③ 今日は いつもより 作業が 遅いです。

④

⑤

★ 小数点 (しょうすうてん)

ខ្ញុំវាស់ហើយ។ គឺ 17.05 មីលីម៉ែត្រ។

- ① ប្រវែងទទឹងរបស់ផលិតផលចាក់ពុម្ពគឺ 14.80 មីលីម៉ែត្រ។
- ② កម្រាស់ហ្វីលគឺ 0.015 មីលីម៉ែត្រ។
- ③ ទម្ងន់ដបនេះគឺ 18.7 ក្រាម។
- ④
- ⑤

★ Aは Bより ~

វាស្តើងជាងកម្រាស់ក្នុងឯកសារណែនាំ។

- ① ប្រវែងក្រដាសនេះខ្លីជាងប្រវែងក្នុងឯកសារណែនាំ។
- ② ផលិតផលចាក់ពុម្ពថ្ងៃនេះមានជាយលៀនចេញច្រើនជាងផលិតផលចាក់ពុម្ពម្សិលមិញ។
- ③ ថ្ងៃនេះការងារយឺតជាងរាល់ដង។
- ④
- ⑤

わたしの かいわ

モデル^{かいわ}会話を^{さんこう}参考にして、^{かいわ}会話を^か書きましょう。

^{しどういん}指導員にチェックしてもらいましょう。

សមសរសេរសន្ទនាដោយយោងតាមសន្ទនាគំរូ។

សូមសុំឲ្យគ្រូណែនាំពិនិត្យ។